



॥ ११ ॥
॥ ११ ॥

॥ ११ ॥
॥ ११ ॥

॥ ११ ॥

॥ ११ ॥

॥ ११ ॥
॥ ११ ॥



Handwritten text in Chinese characters, likely a list or index, written in a cursive style. The text is arranged in several lines across the page. The characters are somewhat faded and difficult to read precisely, but appear to be organized into columns or entries. Some characters are clearly legible, such as '中華民國' (Republic of China) and '圖書館' (Library).

Handwritten Khmer text on a palm leaf manuscript, consisting of approximately 10 lines of script. The text is densely packed and written in a traditional style. The leaf shows signs of age, including some staining and wear.

... ๑
... ๑
... ๑
... ๑
... ๑
... ๑
... ๑
... ๑
... ๑
... ๑

...การกระทำอันดีงาม ... การกระทำอันดีงาม ... การกระทำอันดีงาม ... การกระทำอันดีงาม ... การกระทำอันดีงาม ...

Handwritten Burmese text on aged paper, likely a manuscript or historical document. The text is arranged in approximately 10 horizontal lines. The script is a traditional Burmese style, possibly from the 18th or 19th century. The paper shows signs of age, including yellowing and two circular holes, likely from a binding. The text is dense and covers most of the page's width.

Handwritten text in Khmer script, likely a historical document or manuscript. The text is arranged in approximately five horizontal lines across the length of the strip. The script is dense and characteristic of traditional Khmer writing. There are two distinct circular holes or marks on the strip, one near the left side and one near the right side, which suggest the strip was part of a bound volume or a specific type of document holder. The text appears to be a list or a series of entries, possibly related to administrative or legal matters, given the formal nature of the script.

ရာစုစုံ... ၁ စိက္ခာရ... ၂... ၃... ၄... ၅... ၆... ၇... ၈... ၉... ၁၀...

ရာစုစုံ... ၁... ၂... ၃... ၄... ၅... ၆... ၇... ၈... ၉... ၁၀...

ရာစုစုံ... ၁... ၂... ၃... ၄... ၅... ၆... ၇... ၈... ၉... ၁၀...

ရာစုစုံ... ၁... ၂... ၃... ၄... ၅... ၆... ၇... ၈... ၉... ၁၀...

... ๑๒๖ ...

... ๑๒๗ ...

... ๑๒๘ ...

... ๑๒๙ ...

... ๑๓๐ ...

សម្រាប់ពេលដែលគេបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។ បើសិនជាអ្នកបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។
ក្នុងករណីដែលអ្នកបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។ បើសិនជាអ្នកបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។
ក្នុងករណីដែលអ្នកបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។ បើសិនជាអ្នកបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។
ក្នុងករណីដែលអ្នកបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។ បើសិនជាអ្នកបានបញ្ចប់ការងាររួចរាល់ ដោយស្រេចគ្រប់លក្ខណៈស្របច្បាប់ គ្មានឧបសគ្គ ឬ ហានិភ័យ ឡើយ ។

Handwritten text in Khmer script, likely a historical document or manuscript. The text is arranged in several lines across the page. The script is dense and characteristic of traditional Khmer writing. There are some dark spots or ink blotches on the paper, particularly in the middle section. The text appears to be a list or a series of entries, possibly related to a historical record or a collection of items.

Handwritten text in Khmer script, likely a list or index. The text is arranged in approximately 10 horizontal lines. The characters are dark and the background is aged, yellowish paper. The script is a traditional Khmer style. The text appears to be a list of items or names, possibly related to a collection or inventory. The lines are roughly parallel to each other, following the curve of the page. There are some small dark spots or holes in the paper, particularly in the middle section.

Handwritten Burmese text on the left side of the palm leaf manuscript, consisting of approximately six lines of script.

Handwritten Burmese text in the middle section of the palm leaf manuscript, consisting of approximately six lines of script.

Handwritten Burmese text on the right side of the palm leaf manuscript, consisting of approximately six lines of script.

၁၀၀၀...
...
...
...
...
...
...
...
...
...

Handwritten text in Khmer script, likely a historical document or manuscript. The text is arranged in approximately 10 horizontal lines across the page. The script is dense and characteristic of traditional Khmer writing. The document appears to be a record or a list of items, possibly related to a royal court or administrative matters, given the formal nature of the script and the use of certain characters that may denote titles or specific categories. The text is written in dark ink on aged, slightly yellowed paper.

... ។ អាសារខែ... ។ អាសារខែ... ។

... ។ អាសារខែ... ។ អាសារខែ... ។

... ។ អាសារខែ... ។ អាសារខែ... ។

... ។ អាសារខែ... ។ អាសារខែ... ។

Handwritten text in Khmer script, likely a list or index, written on aged paper. The text is arranged in approximately five horizontal lines. The script is dense and cursive, characteristic of traditional Khmer writing. There are two prominent dark circular marks on the page, one near the center and one towards the right side, which appear to be punch holes or ink stains. The paper shows signs of age, including yellowing and some minor surface wear.

Handwritten text at the top of the page, likely a title or introductory section, written in a cursive script.

Second line of handwritten text, continuing the narrative or list.

Third line of handwritten text, showing a continuation of the script.

Fourth line of handwritten text, featuring some distinct characters and symbols.

Fifth and final line of handwritten text at the bottom of the page.

Handwritten text in Khmer script, likely a manuscript or legal document. The text is arranged in several lines across the page. The script is dense and appears to be from a historical or traditional source. There are some dark spots and ink bleed-through visible, particularly in the middle section. The text includes various characters and symbols, possibly indicating specific terms or legal clauses. The overall appearance is that of an aged, handwritten document.

Handwritten Burmese text on a palm leaf manuscript, consisting of approximately 10 lines of script. The text is written in a traditional style and appears to be a historical record or a list of items. The script is densely packed and covers most of the length of the leaf. There are several dark spots and signs of wear on the leaf, particularly in the middle and right sections, which may be due to age or environmental factors. The text is written in a dark ink or natural dye on the light-colored surface of the palm leaf.

ព្រះបាទស្រីសុរិយោវរ្ម័នទី៧ បានស្រាវជ្រាវយ៉ាងខ្លាំងក្លា ក្នុងការស្រាវជ្រាវយុទ្ធសាស្ត្រ ព្រមទាំងការស្រាវជ្រាវយុទ្ធសាស្ត្រផងដែរ ដើម្បីឱ្យក្រុងយ្យាប្រាសាទបាវៀន ក្លាយជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងសម័យនោះ។

ក្រុងយ្យាប្រាសាទបាវៀន ត្រូវបានស្រាវជ្រាវយ៉ាងខ្លាំងក្លា ដោយស្រាវជ្រាវយុទ្ធសាស្ត្រ ព្រមទាំងការស្រាវជ្រាវយុទ្ធសាស្ត្រផងដែរ ដើម្បីឱ្យក្រុងយ្យាប្រាសាទបាវៀន ក្លាយជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងសម័យនោះ។

ក្រុងយ្យាប្រាសាទបាវៀន ត្រូវបានស្រាវជ្រាវយ៉ាងខ្លាំងក្លា ដោយស្រាវជ្រាវយុទ្ធសាស្ត្រ ព្រមទាំងការស្រាវជ្រាវយុទ្ធសាស្ត្រផងដែរ ដើម្បីឱ្យក្រុងយ្យាប្រាសាទបាវៀន ក្លាយជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងសម័យនោះ។

ក្រុងយ្យាប្រាសាទបាវៀន ត្រូវបានស្រាវជ្រាវយ៉ាងខ្លាំងក្លា ដោយស្រាវជ្រាវយុទ្ធសាស្ត្រ ព្រមទាំងការស្រាវជ្រាវយុទ្ធសាស្ត្រផងដែរ ដើម្បីឱ្យក្រុងយ្យាប្រាសាទបាវៀន ក្លាយជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងសម័យនោះ។

ក្រុងយ្យាប្រាសាទបាវៀន ត្រូវបានស្រាវជ្រាវយ៉ាងខ្លាំងក្លា ដោយស្រាវជ្រាវយុទ្ធសាស្ត្រ ព្រមទាំងការស្រាវជ្រាវយុទ្ធសាស្ត្រផងដែរ ដើម្បីឱ្យក្រុងយ្យាប្រាសាទបាវៀន ក្លាយជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងសម័យនោះ។

Handwritten text at the top of the page, likely a header or title, written in a cursive script.

Second line of handwritten text, continuing the narrative or list.

Third line of handwritten text, featuring several dark ink blotches or holes.

Fourth line of handwritten text, showing further progression of the script.

Fifth line of handwritten text, ending with a circled word or symbol on the left side.

Handwritten text at the top of the page, likely a title or introductory section, written in a cursive script.

Second line of handwritten text, continuing the narrative or list.

Third line of handwritten text, showing some characters that are bolded or written in a larger font.

Fourth line of handwritten text, continuing the script.

Fifth line of handwritten text at the bottom of the page.



Handwritten Khmer text in a cursive script, likely a manuscript or official document. The text is arranged in several lines across the page. Some lines are underlined, and there are small black dots or marks interspersed within the text. The ink is dark, and the paper shows signs of age and wear.